



របាយការណ៍ ប្រចាំឆ្នាំ ២០១៩

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី

ជាន់ផ្ទាល់ដី និងជាន់ទី១ នៃអាគារប៊ីអេសខេស៊ី មហាវិថីព្រះនរោត្តម
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
លេខទូរស័ព្ទ៖ (៨៥៥) ២៣ ២១៣ ៩០០

មាតិកា

ព័ត៌មានគ្រឹះស្ថាន.....	1
ទស្សនៈវិស័យ បេសកកម្ម និងគោលដៅយុទ្ធសាស្ត្រ.....	1
ចំណាត់ថ្នាក់របស់អគ្គនាយកប្រតិបត្តិ.....	2
តំបន់ប្រតិបត្តិការ.....	4
ផលិតផល និងសេវាកម្ម.....	7
រចនាសម្ព័ន្ធគ្រឹះស្ថាន.....	8
ភាគទុនិក.....	9
ក្រុមប្រឹក្សាភិបាល.....	10
គណៈគ្រប់គ្រង.....	11
ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក.....	16
ទស្សនកិច្ចសិក្សា.....	20
សិក្ខាសាលានិងពិធីបង្រៀនប្រចាំឆ្នាំ.....	21
ទំនួលខុសត្រូវសង្គម.....	24
របាយការណ៍សវនកម្មឯករាជ្យ.....	25




ព័ត៌មានគ្រឹះស្ថាន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី ដែលមានឈ្មោះដើមថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេប៊ីអេស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាសារជីវកម្មទទួលខុសត្រូវមានកំរិត ដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥។ គ្រឹះស្ថានទទួលបានការវិនិយោគ១០០% ពីក្រុមហ៊ុនមេ BNK Financial Group ដែលមានមូលដ្ឋាននៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ នូវដើមទុន១៥លានដុល្លារអាមេរិក។ ប៊ីអេសខេស៊ី (ខេមបូឌា) មានគោលបំណងផ្តល់នូវ សេវាហិរញ្ញវត្ថុល្អបំផុតជូនប្រជាជនកម្ពុជា និងមានបំណងចង់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ លើសពីនេះទៅទៀត ប៊ីអេសខេស៊ី មានបំណងចង់គាំទ្រយុវជនវ័យក្មេងដែលមានសមត្ថភាព ដើម្បីចូលរួមការងារនាថ្ងៃអនាគតឱ្យមានភាពកាន់តែប្រសើរឡើង។



ទស្សនៈវិស័យ បេសកកម្ម និងគោលដៅយុទ្ធសាស្ត្រ



ចំណាប់អារម្មណ៍របស់អគ្គនាយកប្រតិបត្តិ

“តាមរយៈពិភពលោកនិងសហគមន៍
យើងធ្វើដើម្បីអោយជីវភាពអតិថិជន
កាន់តែល្អប្រសើរ”




ជំរាបសួរអតិថិជនជាទីគោរព! តាំងនាមអោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
ចំពោះអតិថិជន៣១៧២នាក់ ដែលបានស្រឡាញ់គាំទ្រ និងជឿទុកចិត្តក្នុងការប្រើប្រាស់សេវាកម្មឥណទានរបស់គ្រឹះស្ថានជាង៣ឆ្នាំកន្លងមកនេះ។

ខ្ញុំបាទ **LEE Dae Kwang** ជាអគ្គនាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី នឹងខិតខំប្រឹងប្រែងបំពេញតួនាទី
ព្រមទាំងលះបង់អស់ពីកម្លាំងកាយចិត្ត តាមតម្រូវការជាក់ស្តែងរបស់អតិថិជនដែលបានរំពឹងទុក ដោយផ្អែកទៅលើបទពិសោធន៍ផ្នែកប្រតិបត្តិការ
ឥណទានជាច្រើនឆ្នាំរបស់ខ្ញុំ។

ក្នុងការធ្វើប្រតិបត្តិការកន្លងមកនេះ គ្រឹះស្ថានបានកំពុងព្យាយាមកែសម្រួលរាល់កង្វះខាតដែលកើតមានដល់អតិថិជន សន្យាថានឹងជួយពន្លឿន
ផ្នែកសេវាកម្មអោយមានភាពឆាប់រហ័ស ល្អប្រសើរ ផ្តល់នូវស្ថេរភាពសេដ្ឋកិច្ច និងជួយសម្រួលដល់ការលំបាករបស់អតិថិជន។

ក្តីសុបិន្តរបស់ខ្ញុំនិង បុគ្គលិកគ្រប់ជាន់ថ្នាក់ គឺធ្វើយ៉ាងណាឲ្យស្ថាប័នទាំងមូល មានភាពរីកចំរើន លូតលាស់គ្រប់ផ្នែក ជាពិសេសផ្នែកធនធានមនុស្ស
និងផ្នែកផ្តល់សេវាឥណទាន។ ដើម្បីសំរេចក្តីសុបិន្តនេះបាន យើងបានធ្វើការរៀបចំយុទ្ធសាស្ត្រ ការដឹកនាំ និងកែសម្រួលរចនាសម្ព័ន្ធ ការបណ្តុះ
បណ្តាលដល់បុគ្គលិកទាំងក្នុង និងក្រៅប្រព័ន្ធ។



ទន្ទឹមគ្នានឹងការអភិវឌ្ឍធនធានមនុស្ស និងផ្នែកផ្តល់សេវាកម្មជូនអតិថិជន គ្រឹះស្ថានប្តេជ្ញាគោរពតាមគោលការណ៍នីតិវិធីស្របតាមប្រកាសរបស់
ធនាគារជាតិនៃកម្ពុជា នឹងក្រសួង ឬស្ថាប័នដែលពាក់ព័ន្ធផ្សេងៗ ដើម្បីធានាឲ្យបាននូវ តម្លាភាព ភាពត្រឹមត្រូវ មិនលំអៀង នឹងនិរន្តរភាពទៅថ្ងៃ
អនាគត។

ជាចុងក្រោយនេះ ខ្ញុំសង្ឃឹមថាអតិថិជនទាំងអស់បន្តជឿជាក់ និង គាំទ្រ ដល់គ្រឹះស្ថាន រួមគ្នាបន្តទៅអនាគតដើម្បីជោគជ័យយើងទាំងអស់គ្នា។
សូមជូនពរអោយ អតិថិជន និងបុគ្គលិកទាំងអស់ទទួលបាននូវសុភមង្គល សុខភាពល្អ ជោគជ័យគ្រប់ការកិច្ចទាំងឡាយដែលបានប្រាថ្នា។

សូមអរគុណ!

ពីខ្ញុំអគ្គនាយកប្រតិបត្តិ



LEE DAE KWANG



A map of Georgia with its administrative regions outlined in white. The map is filled with a solid blue color. Seven red location pins are placed across the map, each accompanied by the text "BNK" in red capital letters. The pins are located in the following approximate areas: one in the north-central region, one in the west-central region, one in the central-eastern region, one in the south-central region, one in the south-eastern region, one in the south-western region, and one in the far east.

- សមតុល្យអតិថិជនសរុប: ៣១៧២នាក់
- សមតុល្យផលប៉ុន្តែសណាមានសរុប: ២២.៦ លានដុល្លា
- តំបន់ប្រតិបត្តិការ: ១៥០២ ភូមិ, ៤២៥ឃុំ

4

ទីស្នាក់ការកណ្តាល



អាគារបីអេម មហាវិថីព្រះនរោត្តម
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
រាជធានីភ្នំពេញ
ទូរស័ព្ទ៖ (៨៥៥) ២៣ ២១៣ ៩០០
គេហទំព័រ៖ www.bnkcmfi.com

សាខាស្រុកអង្គស្នួល



ភូមិចុងបង្គោល ឃុំបែកបាន ស្រុកអង្គស្នួល
ខេត្តកណ្តាល
ទូរស័ព្ទ៖ (៨៥៥) ២៣ ៧២៩ ៧១១

សាខាក្រុងបាត់ដំបង



ភូមិកម្មករ សង្កាត់ស្វាយប៉ោ
ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ទូរស័ព្ទ៖ (៨៥៥)៥៣ ៩៥២ ៩៥២

សាខាក្រុងច្បារមន



ភូមិបុរីកម្មករ សង្កាត់រកាធំ
ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
ទូរស័ព្ទ៖ (៨៥៥) ២៥ ២១០ ២២៩



សាខាស្រុកឧត្តុង្គ



ភូមិឧត្តុង្គ ឃុំរាំងចាស់ ស្រុកឧត្តុង្គ
ខេត្តកំពង់ស្ពឺ
ទូរស័ព្ទ៖ (៨៥៥) ២៥ ២១៨ ២៨២

សាខាក្រុងសៀមរាប



ភូមិត្រាំង សង្កាត់សួរក្រាម ក្រុងសៀមរាប
ខេត្តសៀមរាប
ទូរស័ព្ទ៖ (៨៥៥) ៦៣ ៧៥៦ ៧២២

សាខាស្រុកត្រាំកក់



ភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់
ខេត្តតាកែវ
ទូរស័ព្ទ៖ (៨៥៥) ៣២ ២១៥ ២១៥




ផលិតផល និងសេវាកម្ម

ឥណទានអាជីវកម្ម៖ គឺជាឥណទានក្រុម ឬទោល ផ្តល់អោយប្រជាពលរដ្ឋដែលមានបំណងចង់ខ្ចីប្រាក់យកទៅបង្កើត ឬពង្រីកអាជីវកម្មរបស់ខ្លួនដើម្បីបង្កើន ប្រាក់ចំណូល។ ឥណទាននេះមានទំហំរហូតដល់៥០,០០០ដុល្លារអាមេរិក ឬសមមូលទៅនឹងប្រាក់ខ្មែររៀល ដែលមានរយៈពេលកម្ចីអតិបរមា៧២ខែ។




ឥណទានកសិកម្ម៖ គឺជាឥណទានក្រុម ឬទោលផ្តល់ទៅអោយប្រជាកសិករដែលមានបំណងចង់ខ្ចីប្រាក់យកទៅបង្កើនរបរកសិកម្ម ក្នុងន័យបង្កើនប្រាក់ចំណូល។ ឥណទាននេះ មានទំហំរហូតដល់១០,០០០ដុល្លារអាមេរិក ឬសមមូលទៅនឹងប្រាក់ខ្មែររៀល និងរយៈពេលកម្ចីអតិបរមា២៤ខែ។

ឥណទានផ្ទាល់ខ្លួន៖ គឺជាឥណទានទោល ផ្តល់ជូនប្រជាពលរដ្ឋដែលមានបំណងចង់ខ្ចីប្រាក់យកទៅទិញសំភារៈប្រើប្រាស់ក្នុងគ្រួសារ ឬប្រើប្រាស់ផ្ទាល់ខ្លួន។ ឥណទាននេះ មានទំហំរហូតដល់១៥,០០០ដុល្លារអាមេរិក ឬសមមូលទៅនឹងប្រាក់ខ្មែររៀល ដែលមានរយៈពេលកម្ចីអតិបរមា៦០ខែ។



របាយការណ៍ប្រតិបត្តិការ

គិតត្រឹមខែធ្នូ ២០១៩



កាតព្វនិក




*"យើងខ្ញុំ BNK Capital តែងតែអោយតម្លៃ
អតិថិជនជាអាទិភាព និងព្យាយាមអស់ពី
កម្លាំងកាយចិត្ត ដើម្បីក្លាយជាក្រុមហ៊ុន
ហិរញ្ញវត្ថុឈានមុខគេក្នុងការផ្តល់កម្មវិធីហិរញ្ញ
សេវាករ"*

ក្រុមហ៊ុន BNK Capital ដែលមានឈ្មោះដើមក្រុមហ៊ុនBS Capital បានប្តូរឈ្មោះទៅជា BNK Capital នៅខែមីនា ឆ្នាំ២០១៥។ ក្រុមហ៊ុននេះ បានបង្កើតឡើងនៅឆ្នាំ២០១០ ដែល មានទីស្នាក់ការនៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ BNK Capital គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃBNK Financial Group។

BNK Capital គឺជាក្រុមហ៊ុនឯកទេសផ្នែកឥណទាន មានប្រតិបត្តិការនៅប្រទេសកូរ៉េខាង ត្បូង ដែលផ្តោតសំខាន់ក្នុងការគាំទ្រដល់អតិថិជនដែលមានប្រាក់ចំណូលទាប និងមធ្យម។ ក្រុម

ហ៊ុនផ្តល់ប្រាក់កម្ចីសំរាប់ប្រើប្រាស់ផ្ទាល់ខ្លួន ប្រាក់កម្ចីទិញផ្ទះ ផ្តល់ហិរញ្ញប្បទានភតិសន្យា ផ្តល់ហិរញ្ញប្បទានរំលោះ ផ្តល់ហិរញ្ញប្បទានដល់ក្រុម ហ៊ុនសាជីវកម្ម និងផ្តល់សេវាទូទាត់វិក្កយបត្រតាមរោងចក្រកន្លែងជាដើម។



ក្រុមប្រឹក្សាភិបាល



លោក LEE DOO HO

ប្រធានក្រុមប្រឹក្សាភិបាល



លោក RYU HUISEOK

សមាជិកក្រុមប្រឹក្សាភិបាល



លោក LEE DAEKWANG

សមាជិកក្រុមប្រឹក្សាភិបាល



គណៈគ្រប់គ្រង

លោក LEE DAEKWANG

អគ្គនាយកប្រតិបត្តិ



លោក Lee Daekwang បានចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី ជាអគ្គនាយកប្រតិបត្តិចាប់តាំងពីខែកក្កដា ឆ្នាំ២០១៨។ លោកបានបញ្ចប់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងធុរកិច្ចនៅសាកលវិទ្យាល័យ Sejong Cyber សាធារណរដ្ឋកូរ៉េ។ លោកមានបទពិសោធន៍ជាច្រើនទាក់ទងនឹងវិស័យហិរញ្ញវត្ថុនៅសាធារណរដ្ឋកូរ៉េ។ លោកធ្លាប់ធ្វើជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុនៅក្រុមហ៊ុន Dae Woon Finance Co., Ltd សាខាក្រុងអាន់យ៉ាង រយៈពេល១១ឆ្នាំ។ លោកក៏ធ្លាប់បានធ្វើជាអ្នកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុន Aju Capital Co., Ltd នៅសាខាក្រុងអាន់យ៉ាង និងសាខាក្រុងប៊ូតុន រយៈពេល៤ឆ្នាំផងដែរ។ មុនមកកម្ពុជា លោកបានបម្រើការងារនៅ BNK Capital Co., Ltd ជាប្រធានសាខាទីក្រុងសេអ៊ូល និងស្វីន រយៈពេល៥

ឆ្នាំ។ លើសពីនេះទៀតលោកមានបទពិសោធន៍ជាច្រើនទាក់ទងនឹងការគ្រប់គ្រងបុគ្គលិក ប្រតិបត្តិការឥណទាននិងការការពារហានិភ័យជាដើម។ នៅពេលបម្រើការងារនៅ BNK Capital លោកតែងតែសំរេចបានតាមផែនការអាជីវកម្មដែលក្រុមហ៊ុនដាក់អោយ។ ដោយសារស្នាដៃដ៏ឆ្លើមនិងការបំពេញការងារប្រកបដោយវិជ្ជាជីវៈនៅក្នុងវិស័យហិរញ្ញវត្ថុលោកក៏ត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិនៅគ្រឹះស្ថានរហូតមកដល់ពេលនេះ។

លោក LEE SIHYUN

អគ្គនាយករង



លោក LEE Sihyun បានចាប់ផ្តើមការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី នៅខែកក្កដា ឆ្នាំ២០១៩។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រវិស្វកម្មប៉ូលីមែរនៅសាកលវិទ្យាល័យជាតិកូរ៉េ នៃទីក្រុងប៊ូសានឆ្នាំ១៩៩៨។ លោកមានបទពិសោធន៍ជាច្រើនទាក់ទងនឹងវិស័យហិរញ្ញវត្ថុនៅសាធារណរដ្ឋកូរ៉េ។ លោកបានបម្រើការងារនៅធនាគារ Busan Parangsae Saving Bank អស់រយៈពេល៤ឆ្នាំក្នុងតួនាទីជាប្រធានគ្រប់គ្រងឥណទាន។ បន្ទាប់មកលោកបានចូលបម្រើការងារនៅ BNK Capital ក្នុងខែតុលា ២០១១ យោងទៅលើភាពឆ្លើមរបស់លោកក្នុងពេលបំពេញការងារនៅ BNK Capital លោកត្រូវបានតែងតាំងអោយកាន់តំណែងគ្រប់គ្រងជាច្រើនបន្តបន្ទាប់ដូចជា អ្នកគ្រប់គ្រងប្រឹក្សាយោបល់អតិថិជន អ្នកគ្រប់គ្រងគំរោងឥណទាន

អ្នកគ្រប់គ្រងត្រួតពិនិត្យឥណទាន និង អ្នកគ្រប់គ្រងផ្នែកគ្រប់គ្រងហានិភ័យផងដែរ។



លោក ស្ទង់ សាវុធ

នាយកដោះស្រាយបំណុល



លោក ស្ទង់ សាវុធ បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បីអេសខេស៊ីចាប់តាំងពីខែមេសាឆ្នាំ២០១៥។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំនៅសាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញនៅឆ្នាំ២០១១ និងថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសសំរាប់ទំនាក់ទំនងពីសាកលវិទ្យាល័យវេស្ទឡេស្ទឆ្នាំ ២០០៧។ លោកក៏ធ្លាប់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលគរុកោសល្យនៅមជ្ឈមណ្ឌលភូមិភាគខេត្តព្រៃវែងនៅឆ្នាំ ២០០០។ លើសពីនេះទៀតបានទទួលការបណ្តុះបណ្តាលវគ្គខ្លីជាច្រើនទៀតដូចជា សិទ្ធិមនុស្ស បំនិនជីវិត ច្បាប់ ភូមិបាលជាដើម។

លោកមានបទពិសោធន៍យូរអង្វែងទាក់ទងនឹងវិស័យធនាគារនិងហិរញ្ញវត្ថុ។ មុនពេលចូលបម្រើការងារនៅ គ្រឹះស្ថាន លោកធ្លាប់បានធ្វើជាមន្ត្រីឥណទានជាន់ខ្ពស់នៅធនាគារមួយអស់រយៈពេល៦ឆ្នាំ។ លោកធ្លាប់ធ្វើជាគ្រូបង្រៀនផ្នែកគណិតវិទ្យា និងរូប វិទ្យាអស់រយៈពេល៨ឆ្នាំផងដែរ។ ក្នុងពេលបំពេញការងារក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ លោកមានបទពិសោធន៍ជាច្រើនទាក់ទងនឹងការកំណត់ ហានិភ័យនៃតំបន់ប្រតិបត្តិការ ការស្រាវជ្រាវទីផ្សារ ការកំណត់យុទ្ធសាស្ត្រប្រតិបត្តិការ ការដោះស្រាយបំណុលយឺតយ៉ាវ ការវិភាគឥណទាន ការ វាយតម្លៃទ្រព្យបញ្ចាំ ការសរសេរសំណើឥណទាន និងការការពារសំណើឥណទានជាដើម។ លោកក៏មានបទពិសោធន៍ទាក់ទងនឹងការបណ្តុះ បណ្តាលបុគ្គលិកដូចជាគោលនយោបាយឥណទាន ការវិភាគឥណទាននិងទ្រព្យបញ្ចាំជាដើម ។


លោក ហាក់ សែនសុភក្តិ

នាយកប្រតិបត្តិការ & វិភាគឥណទាន

លោក ហាក់ សែនសុភក្តិបានចាប់ផ្តើមចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បីអេសខេស៊ីនៅក្នុងខែមេសា ឆ្នាំ២០១៩. លោកមានបទពិសោធន៍ជាង១០ឆ្នាំក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។ លោកធ្លាប់ជានាយកសាខា នៅធនាគារមួយអស់រយៈពេល៧ឆ្នាំ និងជានាយកប្រតិបត្តិការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអស់រយៈពេល៣ឆ្នាំ។ លោកមានពហុជំនាញក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុដូចជា ជំនាញវិភាគឥណទាន វិភាគហានិភ័យឥណទាន ការត្រួតពិនិត្យឥណទាន ការត្រួតពិនិត្យព័ត៌មានCBC ជំនាញដោះស្រាយបំណុល គ្រប់គ្រងហិរញ្ញវត្ថុ និង គណនេយ្យ ជំនាញទំនាក់ទំនងជាដើម។



លោកសុភក្តិបានបញ្ចប់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ ២០០៩ និង បរិញ្ញាបត្រសេដ្ឋកិច្ចសកម្មនិង អភិវឌ្ឍន៍ជនបទនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មនៅឆ្នាំ ២០០៥។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗទៀតដូចជា សិទ្ធិមនុស្ស អភិបាលកិច្ចល្អ ភាពជាអ្នកដឹកនាំ ច្បាប់ការងារនិងនិយោជិក ជំនាញគណនេយ្យជាដើម។



លោក ផេង ភីត្រូ

នាយកហិរញ្ញវត្ថុ



លោក ផេង ភីត្រូ បានចាប់ផ្តើមអាជីពការងាររបស់លោកជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ីនៅ ខែសីហា ឆ្នាំ២០១៩។ មុននឹងចូលបម្រើការងារនៅប៊ីអេសខេស៊ី លោកមានបទពិសោធន៍ផ្នែកគណនេយ្យនិង ហិរញ្ញវត្ថុជាច្រើនឆ្នាំ។ លោកបានបម្រើការងារជាសវនករផ្ទៃក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយរយៈពេល៤ឆ្នាំ ជា គណនេយ្យករនិងគណនេយ្យករជាន់ខ្ពស់រយៈពេល៣ឆ្នាំ ជាអ្នកត្រួតពិនិត្យហិរញ្ញវត្ថុជាន់ខ្ពស់រយៈពេល៣ ឆ្នាំ។ ដោយសារសមត្ថភាពមានការរីចម្រើនលោកត្រូវបានតែងតាំងជាបន្តបន្ទាប់ក្នុងគណៈគ្រប់គ្រង។ លោក ធ្លាប់ធ្វើជាអ្នកគ្រប់គ្រងផ្នែកវិភាគអាជីវកម្មប្រាក់សន្សំ និងជាអ្នកគ្រប់គ្រងផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ។ លោក មានពហុជំនាញខាងគណនេយ្យនិង ហិរញ្ញវត្ថុ ដូចជាការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនិងថវិការ រៀបចំ របាយការណ៍ប្រចាំខែនិងប្រចាំឆ្នាំដាក់ទៅធនាគារជាតិនិងអគ្គនាយកដ្ឋានពន្ធដារ ការងារទាក់ទងនឹងបើកនិងបិទគណនេយ្យ ការងារទាក់ទងនឹង សវនកម្មគណនេយ្យ។ លើសពីនេះលោកមានជំនាញរៀបចំផែនការ រៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអនុបាទហិរញ្ញវត្ថុផ្សេងទៀត។ ក្រៅពីនេះ លោកបានធ្វើជាគ្រូខុទេសនាមផ្នែកគណនេយ្យហិរញ្ញវត្ថុ និងសវនកម្មនៅសកលវិទ្យាល័យផងដែរ។

លោកភីត្រូបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅឆ្នាំ២០១១ និងថ្នាក់ បរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០០៥។ ក្រៅពីនេះលោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗ ដែលទាក់ទងនឹងជំនាញវិជ្ជាជីវៈរបស់លោកដូចជាភ្នាក់ងារសេវាពន្ធដារ (Tax Service Agent) ជំនាញTOT ជាន់ខ្ពស់ (Advanced TOT Course) វគ្គសិក្សាស្តីពីស៊ីបការណ៍អាជីវកម្មច្បាប់ និងប្រតិបត្តិតាមសំរាប់ប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ វគ្គបណ្តុះបណ្តាល IFRS ការគ្រប់គ្រងហា និភ័យហិរញ្ញវត្ថុ និងរបាយការណ៍ហានិភ័យ ពន្ធលើប្រាក់ចំណូល វគ្គសិក្សាពីប្រព័ន្ធពន្ធដារនៅកម្ពុជា។

លោក អ៊ុន រតនៈ

នាយករងធនធានមនុស្សរដ្ឋបាល

លោកអ៊ុន រតនៈបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ីអេសខេស៊ីនៅខែមិថុនា ឆ្នាំ២០១៦។ មុន ការចាប់ផ្តើមនៅគ្រឹះស្ថានប៊ីអេសខេស៊ី លោកធ្លាប់ធ្វើជាអ្នកគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុនិងធ្វើជាជំនួយការ ប្រធានគំរោងនៅក្រុមហ៊ុនសំណង់មួយរយៈពេល៣ឆ្នាំគិតចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥។ លោកក៏ធ្លាប់ជា នាយកគ្រប់គ្រង នៃអង្គការបេសកកម្មអ៊ុនឌូណាម (ICMS Mission Society NGO) ដែលមានមូលដ្ឋាន នៅប្រទេសថៃ រយៈពេល១ឆ្នាំ គិតចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០។



លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងធុរៈកិច្ចពី សាកលវិទ្យាល័យ ហៀលប្រាយ នៅក្នុងខែមីនា ឆ្នាំ២០១៥ ក្នុងឆ្នាំ២០១២ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ចំនួនពីរផងដែរ ទីមួយផ្នែកអន្តរវប្បធម៌ និងទីពីរផ្នែកអក្សរសាស្ត្រភាសាអង់គ្លេសពីសាកលវិទ្យាល័យ KOSIN នៅទីក្រុងប៊ូសាន សាធារណៈរដ្ឋកូរ៉េ។ ក្រៅពីនេះលោកបានសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ស្តីពីភាពជាអ្នកដឹកនាំការ គ្រប់គ្រងរដ្ឋបាលនិងការិយាល័យ ច្បាប់ការងារនិងការអនុលោមទៅតាមច្បាប់ ការសរសេរគោលនយោបាយនិងសេចក្តីណែនាំទាក់ទងនឹងផ្នែក ធនធានមនុស្ស រៀបចំការផែនការនិយោជិក ។ល។

លោកអាន សុខខាក់

នាយករងព័ត៌មានវិទ្យា

លោកអាន សុខខាក់បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ីអេសខេស៊ី ខេមបូឌា នៅខែមេសា ឆ្នាំ ២០១៥។ មុនចូលបម្រើការនៅគ្រឹះស្ថានប៊ីអេសខេស៊ីលោកធ្លាប់ជាបុគ្គលិក នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ទទួលបន្ទុកផ្នែកDatabase រយៈពេល២ឆ្នាំ និងធ្លាប់ជាបុគ្គលិកសាលារៀនអន្តរជាតិមួយកន្លែងផ្នែកសំបុត្រសំបុត្រ ព័ត៌មានវិទ្យា រយៈពេល១ឆ្នាំ និងធ្លាប់ជា គ្រូបង្រៀនផ្នែកព័ត៌មានវិទ្យាផងដែរ។



លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញវិស្វកម្ម និង បច្ចេកទេសកុំព្យូទ័រ នៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ក្នុងឆ្នាំ២០០៩។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកវិទ្យាជាច្រើនផ្នែក ដូចជា៖ C-Programming, C++, Java Programming, C#, VB.net, PHP, MySQL, SQL Server, Database Management System and IT Project Management ។

លោករឿន វិទ្យា

ប្រធានសវនកម្មផ្ទៃក្នុង



លោករឿន វិទ្យាបានចូលបម្រើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី ជានាយករងសវនកម្មផ្ទៃក្នុងនៅខែ ឆ្នាំ ២០១៩។ លោកចាប់ផ្តើមអាជីវរបស់លោកជាសវនកម្មផ្ទៃក្នុងនៅវិស័យធនាគារនិងហិរញ្ញវត្ថុចាប់តាំងពីខែមីនា ឆ្នាំ២០១៤មក។ លោកមានបទពិសោធន៍ជាសវនកម្មផ្ទៃក្នុងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរយៈពេល៣ឆ្នាំ និងបាន តែងតាំងជាមន្ត្រីសវនករជាន់ខ្ពស់ក្នុងឆ្នាំ២០១៨។ ក្នុងនាមជាសវនករផ្ទៃក្នុង លោកបំពេញការងារជាច្រើនដូចជា ការធ្វើបច្ចុប្បន្នភាពកម្មវិធីសវនកម្មមាននីតិវិធីសវនកម្ម ការធ្វើសវនកម្មទៅលើ នាយកដ្ឋានពាក់ព័ន្ធដូចជា នាយកដ្ឋានប្រតិបត្តិការ ហិរញ្ញវត្ថុ ធនធានមនុស្ស និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានជាដើម។ លោកមានភារកិច្ច បង្កើតផែនការសវនកម្ម រៀបចំរបាយការណ៍សវនកម្មនិងរាយការណ៍ជូនគណៈកម្មការសវនកម្មនិងថ្នាក់គ្រប់គ្រង

និងធ្វើការស្នើសុំកែតម្រូវតាមរយៈរបកគំហើញទៅដល់នាយកដ្ឋានពាក់ព័ន្ធ និងសាខាដើម្បីការពារហានិភ័យនិងដោះស្រាយបញ្ហាបានទាន់ពេល វេលា។



លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញគណនេយ្យនៅសាកលវិទ្យាល័យន័រតុនក្នុងឆ្នាំ២០០៩។ ដើម្បីបំពេញបន្ថែមនូវចំនេះដឹងផ្នែកសាវនកម្ម លោកបានចូលរួមវគ្គសិក្សាខ្លីជាច្រើនដូចជាការត្រួតពិនិត្យផ្ទៃក្នុងនិងការការពារហានិភ័យនៃការក្លែងបន្លំ ច្បាប់ពន្ធដារកម្ពុជា ការគ្រប់គ្រងសវនកម្មផ្ទៃក្នុងនិង មូលដ្ឋានគ្រឹះនៃសវនកម្មផ្ទៃក្នុងជាដើម។

កញ្ញា សៀ ណែឡេង
មន្ត្រីប្រតិបត្តិតាមដាន់ខ្ពស់



កញ្ញា សៀ ណែឡេងបានចូលបម្រើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ីនៅខែមករា ឆ្នាំ២០១៩។ មុនចូលរួមជាមួយប៊ីអេសខេស៊ី កញ្ញាធ្លាប់បានបំពេញការងារជាជំនួយការមេធាវីនៅការិយាល័យមេធាវីមួយកន្លែងផងដែរ។ បន្ទាប់បានបម្រើការងារជាមន្ត្រីប្រតិបត្តិតាមនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយរយៈពេល២ឆ្នាំ។ បម្រើការនៅប៊ីអេសខេស៊ី កញ្ញាទទួលខុសត្រូវនូវការងារចំបង៣យ៉ាងគឺ ការត្រួតពិនិត្យផ្ទៃក្នុង ការងារពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតលុយកខ្វក់និងហិរញ្ញប្បទានភេរវកម្ម ការងារទាក់ទងនឹងអនុលោមទៅនឹងច្បាប់និងបទបញ្ញត្តិធនាគារជាតិនិងក្រសួងពាក់ព័ន្ធផ្សេងៗ។

កញ្ញា សៀ ណែឡេងបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០១៧។ កញ្ញាបានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗដែលទាក់ទង AML & CFT និងបានចូលរួមកិច្ចប្រជុំជាច្រើនដែលរៀបចំដោយធនាគារជាតិនិងក្រសួងពាក់ព័ន្ធផ្សេងទៀត។

ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក



ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកគឺជាសរសរទ្រង់មួយយ៉ាងរឹងមាំដែលអាចបង្កើតនូវលទ្ធផលល្អប្រសើរបំផុត និងនាំមកនូវភាពជោគជ័យរបស់គ្រឹះស្ថាន។ យោងទៅលើលទ្ធផលនៃការកើនឡើងនៃតំបន់ប្រតិបត្តិការ និងចំនួនបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី បានធ្វើការអភិវឌ្ឍន៍សមត្ថភាពរបស់បុគ្គលិកគួរអោយកត់សំគាល់នៅក្នុងឆ្នាំ២០១៩។ គ្រឹះស្ថានបានអភិវឌ្ឍន៍សមត្ថភាពរបស់បុគ្គលិកខ្លួនអោយស្របទៅនឹងតម្រូវ

ការនៃវិស័យធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងដើម្បីធានានូវស្ថេរភាពនិងជំនាញវិជ្ជាជីវៈ។ នៅឆ្នាំ២០០១៩គ្រឹះស្ថានបានរៀបចំការបណ្តុះបណ្តាលជាលក្ខណៈផ្ទៃក្នុង ការបណ្តុះបណ្តាលក្រៅគ្រឹះស្ថាន ទស្សនៈកិច្ចសិក្សាដូចខាងក្រោម។

ការបណ្តុះបណ្តាលជាលក្ខណៈផ្ទៃក្នុង

ការបណ្តុះបណ្តាលជាលក្ខណៈផ្ទៃក្នុងធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពបុគ្គលិកក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន ទទួលបានភាពស្មើភាពក្នុងការធ្វើបច្ចុប្បន្នភាពនៃការផ្លាស់ប្តូរសេចក្តីណែនាំ គោលនយោបាយ និងបទបញ្ញត្តិផ្សេងៗ។ ជាពិសេសបុគ្គលិកដែលចូលថ្មីត្រូវបានបណ្តុះបណ្តាលមុននឹងបំពេញការងារ។

បុគ្គលិកទទួលបានអត្ថប្រយោជន៍ជាច្រើនពីការបណ្តុះបណ្តាលជាលក្ខណៈផ្ទៃក្នុងរបស់គ្រឹះស្ថាន ដោយទទួលបានជំនាញចាំបាច់ដើម្បីសម្រេចជោគជ័យ និងធ្វើអោយគេមានគំនិតច្នៃប្រឌិត។ ការបណ្តុះបណ្តាលផ្ទៃក្នុងធ្វើឡើងដោយគណៈគ្រប់គ្រង បុគ្គលិកឆ្នើម រឺបុគ្គលិកដែលមានជំនាញរបស់គ្រឹះស្ថាន។ នៅឆ្នាំ២០១៩នេះការបណ្តុះបណ្តាលជាលក្ខណៈផ្ទៃក្នុងមានដូចខាងក្រោម៖

▪ នាយកដ្ឋានធនធានមនុស្សនិងរដ្ឋបាល

- សេចក្តីណែនាំពីប៊ីអេសខេស៊ីចំពោះបុគ្គលិកថ្មីៗ
- Whistle Blowing Policy
- អត្ថប្រយោជន៍បុគ្គលិក

▪ នាយកដ្ឋានប្រតិបត្តិការ

- គោលនយោបាយឥណទាន
- ការគ្រប់គ្រងហានិភ័យឥណទាន
- ការវាយតម្លៃឥណទាន
- ជំនាញលក់ផលិតផលឥណទាន



- យុទ្ធសាស្ត្រប្រតិបត្តិការ

▪ **នាយកដ្ឋានវិភាគឥណទាន**

- ការវិភាគឥណទាន
- ការវិភាគហានិភ័យ
- របៀបពិនិត្យរបាយការណ៍ CBC
- ការប្រើប្រាស់ប្រព័ន្ធវិភាគឥណទាន



▪ **នាយកដ្ឋានដោះស្រាយបំណុល**

- គោលនយោបាយគ្រប់គ្រងការក្លែងបន្លំ
- សេចក្តីណែនាំអំពីការដោះស្រាយបំណុល
- នីតិវិធីនៃការដោះស្រាយបំណុល



▪ **នាយកដ្ឋានហិរញ្ញវត្ថុ**

- សេចក្តីណែនាំអំពីការទម្លាក់ឥណទាន
- សេចក្តីណែនាំអំពីការបំពេញចិត្តអតិថិជន
- ការពិនិត្យមើលរូបិយវត្ថុក្លែងក្លាយ

▪ **នាយកដ្ឋានព័ត៌មានវិទ្យា**

- ការប្រើប្រាស់ប្រព័ន្ធ MBWIN
- ការប្រើប្រាស់ប្រព័ន្ធ Core Banking ថ្មី

▪ **នាយកដ្ឋានប្រតិបត្តិការ**

- ការប្រឆាំងការលាងសម្អាតលុយកខ្វក់និងការធ្វើហិរញ្ញប្បទានភេរវកម្ម



ការបណ្តុះបណ្តាលខាងក្រៅគ្រឹះស្ថាន




ក្រៅពីការបណ្តុះបណ្តាលជាលក្ខណៈផ្ទៃក្នុង គ្រឹះស្ថានក៏បានបញ្ជូនបុគ្គលិករបស់ខ្លួនអោយចូលរួមការបណ្តុះបណ្តាលខាងក្រៅ និងសិក្ខាសាលាដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា សមាគមន៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ការិយាល័យឥណទានកម្ពុជា(CBC) និងក្រសួងពាក់ព័ន្ធផ្សេងទៀតដូចជា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្មជាដើម។ ការបណ្តុះបណ្តាលខាងក្រៅគ្រឹះស្ថានធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់បុគ្គលិកអោយមានវិជ្ជាជីវៈខ្ពស់ និងធ្វើអោយប្រតិបត្តិការរបស់គ្រឹះស្ថានអនុលោមតាមច្បាប់ពាណិជ្ជកម្ម ស្តង់ដារ


គណនេយ្យអន្តរជាតិ ជាពិសេសបញ្ញត្តិនិងសេចក្តីប្រកាសទាំងឡាយដែលចេញដោយធនាគារជាតិនៃកម្ពុជានិងអគ្គនាយកដ្ឋានពន្ធដារ។ នៅឆ្នាំ ២០១៩ គ្រឹះស្ថានបានបញ្ជូនបុគ្គលិករបស់ខ្លួនអោយចូលរួមវគ្គបណ្តុះបណ្តាលខាងក្រៅដូចខាងក្រោម៖

ប្រធានបទបណ្តុះបណ្តាល	បុគ្គលិកចូលរួម	រៀបចំដោយ	កាលបរិច្ឆេទ
ស្តង់ដារសកលសម្រាប់ដំណើរការសង្គម	មន្ត្រីវិភាគឥណទាន	CMA	២៨-២៩ មករា ២០១៩
យុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតលុយកខ្វក់និងហិរញ្ញប្បទានភេរវកម្ម ២០១៩-២០២៣	មន្ត្រីជាន់ខ្ពស់ប្រតិបត្តិការ	NBC	១៤ មីនា ២០១៩
ការត្រួតពិនិត្យស្ថេរភាពប្រាក់បៀលឆ្នាំ២០១៨	នាយកហិរញ្ញវត្ថុ	NBC	២៤ មេសា ២០១៩
ការគ្រប់គ្រងការអនុវត្តការងារបុគ្គលិក	នាយករងធនធានមនុស្សនិងរដ្ឋបាល	EDI	៤-៥ ឧសភា ២០១៩
សិក្ខាសាលាស្តីពីការដាក់ពិន្ទុឥណទាន	នាយកប្រតិបត្តិការ និង នាយកវាយតម្លៃឥណទាន	CBC	២០ មិថុនា ២០១៩
សេចក្តីណែនាំស្តីពីប្រាក់សំណងអតីតភាពការងារចាប់ពីឆ្នាំ 2019	មន្ត្រីរដ្ឋបាលជាន់ខ្ពស់រដ្ឋបាល	MOL	ខែ កក្កដា ២០១៩
វគ្គវិញ្ញាបនបត្រមន្ត្រីប្រតិបត្តិការ	មន្ត្រីជាន់ខ្ពស់ប្រតិបត្តិការ	IBF	៣ កញ្ញា ២០១៩
What is DF Platform	មន្ត្រីធនធានមនុស្ស & រដ្ឋបាល	CMA	៣ តុលា ២០១៩
ការប្រជុំ HR Club	នាយករងធនធានមនុស្ស & រដ្ឋបាល	CMA	២៥ តុលា២០១៩
កិច្ចប្រជុំមន្ត្រីប្រតិបត្តិការ	មន្ត្រីជាន់ខ្ពស់ប្រតិបត្តិការ	CMA	៣០ តុលា ២០១៩

របាយការណ៍ប្រចាំឆ្នាំ២០១៩



សន្និសីតប្រចាំឆ្នាំស្តីអំពីឱជីវៈថ្នាក់កម្ពុជាសម្រាប់ ការដាក់បញ្ចូលហិរញ្ញវត្ថុ: “ឱកាសនិង បញ្ហា ប្រឈម”	នាយកប្រតិបត្តិការ	CMA	២២ វិច្ឆិកា ២០១៩
គណកម្មការសមាជិក	នាយកវិភាគឥណទាន/ នាយករងព័ត៌ មានវិទ្យា	CBC	២៧ ធ្នូ ២០១៩



ទស្សនកិច្ចសិក្សា



ជារៀងរាល់ឆ្នាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ីអេសខេស៊ីតែងតែបញ្ជូនបុគ្គលិករបស់ទៅធ្វើទស្សនកិច្ចសិក្សានៅសាធារណរដ្ឋកូរ៉េតាមការអញ្ជើញរបស់ក្រុម BNK Capital ដែលជាក្រុមហ៊ុនមេ។ គោលបំណងនៃកម្មវិធីគឺធ្វើឡើងដើម្បីផ្តល់ឱកាសដល់បុគ្គលិកឆ្លើយបានទៅទស្សនកិច្ចប្រទេសកូរ៉េ យល់ដឹងពីវប្បធម៌កូរ៉េ ចែករំលែកបទពិសោធន៍ប្រតិបត្តិការឥណទានគ្នារវាងបុគ្គលិករបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ BNK Capital ដែលមកពីបណ្តាប្រទេសផ្សេងៗ។

នៅក្នុងឆ្នាំនេះបុគ្គលិកគ្រឹះស្ថានចំនួន៨រូបមានឱកាសបានធ្វើទស្សនកិច្ចសិក្សានៅទីក្រុងប៊ូសាននិងសេអ៊ូលដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ១៣ដល់ ១៨ខែតុលា ឆ្នាំ ២០១៩។ BNK Capital បានរៀបចំកម្មវិធីនេះឡើងដោយរួមមានសិក្ខាសាលា វគ្គសិក្សា ទស្សនកិច្ចសិក្សា និងការទស្សនាតំបន់វប្បធម៌កូរ៉េ។

សិក្ខាសាលានិងពិធីជប់លៀងប្រចាំឆ្នាំ



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ីអេសខេស៊ីបានរៀបចំសិក្ខាសាលានិងពិធីជប់លៀងប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារសាន់វ៉េ និងសណ្ឋាគារសុខាភ័ព្ទ។ សិក្ខាសាលានេះមានគោលបំណងបង្ហាញនូវលទ្ធផលដែលបានសម្រេចក្នុងឆ្នាំ២០១៩ បញ្ហាប្រឈម ដំណោះស្រាយ និងផែនការសំរាប់ឆ្នាំ ២០២០។ សិក្ខាសាលាបានប្រព្រឹត្តិទៅដោយមានកម្មវិធីដូចជា ការពិភាក្សាតាមក្រុម ការធ្វើបទបង្ហាញ របស់អគ្គនាយកប្រតិបត្តិនិងបទបង្ហាញរបស់នាយកដ្ឋាននីមួយៗ។



នៅចុងបញ្ចប់នៃសិក្ខាសាលាលោកអគ្គនាយកប្រតិបត្តិ និងអគ្គនាយករងក៏បានផ្តល់កិត្តិយសប្រគល់រង្វាន់ដល់ ថ្នាក់គ្រប់គ្រងឆ្នើម សាខាឆ្នើម នាយកដ្ឋានឆ្នើម និងបុគ្គលិកឆ្នើមផងដែរ។




លោកអគ្គនាយកប្រតិបត្តិប្រគល់រង្វាន់ដល់ប្រធានសាខា ឆ្នើម


លោកអគ្គនាយកប្រតិបត្តិប្រគល់រង្វាន់ដល់ប្រធានមន្ត្រីឥណទានឆ្នើម



លោកអគ្គនាយកប្រតិបត្តិប្រគល់រង្វាន់ដល់នាយកដ្ឋាននិង បុគ្គលិកឆ្នើម



នៅល្ងាចថ្ងៃដដែល គ្រឹះស្ថានបានរៀបចំពិធីជប់លៀងប្រចាំឆ្នាំ២០១៩របស់ខ្លួននៅសណ្ឋាគារសុខាភ័ព្ទពេញ។ ពិធីជប់លៀងនេះធ្វើឡើងដើម្បីថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូបដែលធ្វើអោយគ្រឹះស្ថានសម្រេចបានផែនការប្រចាំឆ្នាំ និងដើម្បីបង្កើតបរិយាកាសរីករាយ និងបង្កើនភាពស្និទ្ធស្នាលរវាងបុគ្គលិកទាំងអស់មកពីគ្រប់សាខានិងនាយកដ្ឋាន។ បុគ្គលិកទាំងអស់ទទួលបាននូវភាពរីករាយពីពិធីជប់លៀងប្រចាំឆ្នាំដែលមាន ការទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ ការបង្ហាញសមត្ថភាពរបស់បុគ្គលិកគ្រប់សាខា ការចាប់ផ្តើមផ្សងសំណាងរាំប្រពៃណី ការរាំលេងកំសាន្ត ជាពិសេសកំសាន្តជាមួយនឹងបទចម្រៀងរបស់តារាចម្រៀងខ្មែរ កញ្ញា រ៉េត ស៊ីសាណា។



ទំនួលខុសត្រូវសង្គម

ក្រៅពីអាជីវកម្មរបស់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ីអេសខេស៊ីក៏បានផ្លាស់ប្តូរខ្លួនឯងទៅជាអ្នកឱ្យបានធ្វើកិច្ចការសង្គមផងដែរ។ នៅឆ្នាំនេះគ្រឹះស្ថានបានរៀបចំកម្មវិធីសប្បុរសធម៌មួយឈ្មោះថា “Happy Sharing” ក្រោមប្រធានបទ “Hope and Love”។ កម្មវិធីនេះរៀបចំឡើងនៅខេត្ត៣ មានខេត្តបាត់ដំបង សៀមរាប កំពង់ស្ពឺ ក្នុងថ្ងៃតែមួយព្រមគ្នាគឺថ្ងៃទី ១៤ខែកញ្ញា ឆ្នាំ ២០១៩។ ក្នុងឱកាសនេះដែរបុគ្គលិករបស់គ្រឹះស្ថានបានបរិច្ចាគជាសាច់ប្រាក់អង្ករ ម្ហូបអាហារមួយចំណួនដល់មជ្ឈមណ្ឌលកុមារកំព្រា និងសហគមន៍ក្រីក្រ និងបរិច្ចាគសំភារៈសិក្សាដល់ក្មេងៗសិស្សសាលានៅក្នុងសហគមន៍។ ឆ្នាំនេះគឺជាឆ្នាំលើទីពីរនៃការធ្វើកម្មវិធីសប្បុរសធម៌របស់គ្រឹះស្ថាន គ្រឹះស្ថាននឹងបន្តសកម្មភាពមនុស្សធម៌បែបនេះរហូតដល់ថ្ងៃអនាគត។ លោក Lee Daekwang អគ្គនាយកប្រតិបត្តិរបស់គ្រឹះស្ថានបានមានប្រសាសន៍ថាគ្រឹះស្ថាននឹងបន្តកម្មវិធីមនុស្សធម៌នេះនៅតំបន់ដាច់ស្រយាលផ្សេងទៀតតាម រយៈកម្មវិធី "Happy Sharing" នេះ។



សកម្មភាពសប្បុរសធម៌របស់គ្រឹះស្ថាននៅ មជ្ឈមណ្ឌលកុមារកំព្រា នួនអកព្រៃជុំ ខេត្តកំពង់ស្ពឺ



សកម្មភាពសប្បុរសធម៌របស់គ្រឹះស្ថាន នៅស្រុកស្វាយលើ ខេត្តសៀមរាប



សកម្មភាពសប្បុរសធម៌របស់គ្រឹះស្ថាន នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

របាយការណ៍សវនកម្មឯករាជ្យ

ហ្គ្រាន់ សនថូន (ខេមបូឌា) លីមីតធីត
ជាន់ទី២០ អាគារកាណាឌីយ៉ា
៣១៥ ផ្លូវព្រះអង្គឌួង
កែងមហាវិថីព្រះមុនីវង្ស
សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ
រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ +៨៥៥ ៩៦៦ ៥២០
www.grantthornton.com.kh


ជូនចំពោះភាគហ៊ុននិករបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី មតិយោបល់

យើងបានធ្វើសវនកម្មទៅលើ របាយការណ៍ហិរញ្ញវត្ថុ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាការបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ របាយការណ៍ បម្រែបម្រួលមូលធន របាយការណ៍លំហូរ សាច់ប្រាក់នាចុងការិយបរិច្ឆេទ និងសេចក្តីសង្ខេបកំណត់សម្គាល់ របាយការណ៍ហិរញ្ញវត្ថុផ្សេងៗ រួមទាំងគោលនយោបាយគណនេយ្យសង្ខេបសំខាន់ៗ និងការពន្យល់ផ្សេងៗ។

តាមមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ ក្រុមហ៊ុននាការបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាព លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទនេះដោយអនុលោម តាមស្តង់ដាររបាយការណ៍ទាក់ទង នឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសខ្នាតតូចនិង មធ្យម (“SME”) និងគោលការណ៍ណែនាំរបស់ ធនាគារជាតិនៃកម្ពុជា (“NBC”)។

មូលដ្ឋាននៃមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិរបស់កម្ពុជា (“CISAs”)។ ការទទួល ខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកការទទួលខុសត្រូវ របស់សវនករទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ។ យើងមានឯករាជ្យភាព លើក្រុមហ៊ុន ហើយ អនុលោមតាមស្តង់ដារនៃវិជ្ជាជីវៈគណនេយ្យអន្តរជាតិ “ក្រមសីលធម៌ របស់គណនេយ្យករជំនាញ” រួមជាមួយនិង តម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុង ប្រទេសកម្ពុជា ហើយយើងបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការ និង ក្រមសីលធម៌ទាំងនោះ។ យើងខ្ញុំ ជឿជាក់ថា ភស្តុតាងសវនកម្មទាំងឡាយដែលយើងទទួលបានគឺគ្រប់គ្រាន់និងសមហេតុផលដើម្បីផ្តល់ជូនជា មូលដ្ឋានសម្រាប់ការបញ្ចេញមតិរបស់យើង។



ព័ត៌មានផ្សេងៗ

ក្រុមប្រឹក្សាភិបាល មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗទៀតរួមមានព័ត៌មានដែលមាននៅក្នុងរបាយការណ៍ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍សវនកម្មរបស់យើងទេ ដែលយើងបានទទួលមុនថ្ងៃនៃរបាយការណ៍សវនកម្ម និងរបាយការណ៍ប្រចាំឆ្នាំត្រូវបានរំពឹងថាជារៀបចំរួចរាល់សម្រាប់យើងខ្ញុំបន្ទាប់ពីចេញរបាយការណ៍នេះ។

មតិរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយដែលរៀបចំឡើងដោយក្រុមប្រឹក្សាភិបាល ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗដែលបានបញ្ជាក់ខាងលើ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនសង្កត់ធ្ងន់ជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬថាតើព័ត៌មានផ្សេងៗនេះបង្ហាញនូវកំហុសឆ្គងជាសារវន្តឬទេ។

នៅពេលយើងមានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងសន្និដ្ឋានថា មានការរាយការណ៍ខុសជាសារវន្ត យើងខ្ញុំតម្រូវឲ្យរាយការណ៍បញ្ជាក់ទាំងនោះ ទៅក្រុមប្រឹក្សាភិបាល និងឆ្លើយតបបញ្ហាផ្សេងៗ ដោយអនុលោមតាមកម្រិតការ CISA ៧២០ (បានកែប្រែ)។


ប្រសិនបើការអានព័ត៌មានផ្សេងៗនេះ ដែលយើងខ្ញុំបានទទួលមុនថ្ងៃនៃរបាយការណ៍សវនកម្ម របស់យើងខ្ញុំអាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មាន ផ្សេងៗនេះទេ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាកាល សម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានធ្វើសវនកម្មដោយក្រុមសវនករដទៃទៀត ហើយបានបញ្ចេញមតិសវនកម្មថាមានភាពត្រឹមត្រូវលើរបាយការណ៍ហិរញ្ញវត្ថុនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំនិងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឲ្យបានត្រឹមត្រូវដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសឧត្តត កូច និងមធ្យម ព្រមទាំងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលក្រុមប្រឹក្សាភិបាលកំណត់ថា វាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឲ្យមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។



ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវចំពោះការវាយតម្លៃសមត្ថភាពរបស់ ក្រុមហ៊ុនក្នុងការបន្តប្រតិបត្តិការដោយផ្អែកលើមូលដ្ឋាននិរន្តរភាព ការលាតត្រដាង(ប្រសិនបើមាន)នូវបញ្ហា ទាំងឡាយណាដែលទាក់ទងនឹងនិរន្តរភាព និងការប្រើប្រាស់និរន្តរភាពជាមូលដ្ឋានគណនេយ្យ លុះត្រាតែក្រុម ប្រឹក្សាភិបាលមានគោលបំណងរំសាយក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬក៏គ្មានមធ្យោបាយជាក់លាក់ណាមួយ ក្រៅពីនេះ។

ការទទួលខុសត្រូវរបស់សវនករលើការធ្វើសវនកម្មដោយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផល ទៅលើរបាយការណ៍ហិរញ្ញវត្ថុ ដោយពុំមានលក្ខណៈខុសឆ្គងជាសារវន្ត បណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយនិងការបញ្ចេញមតិ យោបល់លើរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាមួយដ៏ ខ្ពស់ ប៉ុន្តែវាមិនបានធានាថា ការធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា នឹងតែងតែរក ឃើញនូវការរាយការណ៍ខុសជា សារវន្តដែលមានឡើយ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ទុកថាជាសារវន្ត នៅពេលដែលកំហុសមួយ ឬកំហុសរួមគ្នា បានធ្វើឲ្យប៉ះពាល់ដល់ សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងអនុវត្តនូវ ការវិនិច្ឆ័យ និងការសង្ស័យដែលមានវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ ពួកយើងក៏៖

- ក. កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យពីការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ ហិរញ្ញវត្ថុ ថាតើវាកើតឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គងដោយអចេតនា រៀបចំនិងអនុវត្តនីតិវិធី សវនកម្មដែលឆ្លើយតបទៅនឹង ហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឲ្យបាន គ្រប់គ្រាន់ និងសមស្រប សម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើង។ ហានិភ័យ ដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជា សារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ គឺជាការ កំហុសឆ្គងដោយអចេតនា ដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំដោយ ចេតនា ការលុបចោលដោយចេតនា ការបង្ហាញខុស ឬ ការលើសលប់ទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ខ. ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុង ដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធី សវនកម្មដែល សមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវ មតិយោបល់លើប្រសិទ្ធភាពគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុននោះឡើយ ។
- គ. ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុ ផលនៃគណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលបានធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។

ឃ. ធ្វើការសន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យរបស់ក្រុមប្រឹក្សាភិបាល ផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថា តើភាពមិនប្រាកដប្រជាជាសារវន្តបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ ឬកាលៈទេសៈទាំងឡាយណាដែលធ្វើឲ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពក្នុងការបន្តនិរន្តរភាពរបស់ក្រុមហ៊ុន។ ប្រសិនបើយើងសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តនឹងកើតមានឡើង យើងតម្រូវឲ្យធ្វើការបង្ហាញព័ត៌មានចាំបាច់ដើម្បីទាញការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើង ទៅនឹងការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការបង្ហាញនោះមិនគ្រប់គ្រាន់ នោះមតិយោបល់មិនត្រឹមត្រូវ ត្រូវបានបញ្ចេញ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន គិតត្រឹមថ្ងៃនៃការចេញរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬកាលៈទេសៈនាពេលអនាគតក៏អាចបង្កឲ្យក្រុមហ៊ុនមិនអាចបន្តនិរន្តរភាពអាជីវកម្មបានផងដែរ។


ង. វាយតម្លៃការបង្ហាញទម្រង់ និងអត្ថន័យរបស់របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់នានា ថា តើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការ បង្ហាញដ៏ត្រឹមត្រូវ។

យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយនឹងក្រុមប្រឹក្សាភិបាល ទៅលើបញ្ហាផ្សេងៗ វិសាលភាពដែលបានគ្រោងទុក និងពេលវេលាក្នុងការធ្វើសវនកម្ម និងរបកគំហើញសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតធំៗមួយចំនួនទៅលើការគ្រប់គ្រងផ្ទៃក្នុងដែលពួកយើងរកឃើញកំឡុងពេលធ្វើសវនកម្ម។


យើងខ្ញុំក៏ផ្តល់ជូនក្រុមប្រឹក្សាភិបាល នូវសេចក្តីថ្លែងការណ៍មួយដែលយើងខ្ញុំបានអនុវត្តទៅតាមតម្រូវការក្រុមសិល្បធម៌ដែលទាក់ទងនឹងឯករាជ្យភាព ហើយយើងខ្ញុំធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងក្រុមប្រឹក្សាភិបាលនូវបញ្ហាទាំងអស់ ដែលនឹងគិតថាសមហេតុផលទៅលើឯករាជ្យភាពរបស់យើងខ្ញុំ និងការការពារដែលអាចមាន។

Grant Thornton
ហ្គ្រង់ សនធីន ខេមបូឌា ឯ.ក
គណនេយ្យករជំនាញ
សវនករព្រឹត្តិស្រុតចុះបញ្ជី





Ronald C. Almera
នាយកសវនករជំនាញ

ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០




របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់៣.២)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់៣.២) (បានកែតម្រូវឡើងវិញ)
ទ្រព្យសកម្ម			
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៥	២.៨០៦.៥៨៧	១១.៤៣៦.៨៤២
ប្រាក់កំណត់លើដើមទុននៅធនាគារជាតិ នៃកម្ពុជា	៦	៧៥០.០០០	៣.០៥៦.២៥០
ឥណទាន និងបុរេប្រទានទៅអតិថិជន	៧	២២.៤៩៣.០៦៦	៩១.៦៥៩.២៤៤
ទ្រព្យសកម្មផ្សេងៗ	៨	៩៣.១៣៧	៣៧៩.៥៣៣
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៤៥៧.៧១៦	១.៨៦៥.១៩៣
ទ្រព្យសកម្មអរូបិយ	១០	៧៤.០៣២	៣០១.៦៨០
ទ្រព្យសកម្មសរុប		២៦.៦៧៤.៥៣៨	១០៨.៦៩៨.៧៤២
មូលធន និងបំណុល			
មូលធន			
ដើមទុន	១១	១៥.០០០.០០០	៦១.១២៥.០០០
ប្រាក់បម្រុងតាមបទបញ្ញត្តិ	១២	១៤៧.៤១៩	៦០០.៧៣២
ខាតបង់		(៨១៥.០៤៣)	(២.៨៥៣.២៩០)
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ		-	(៤៦៨.០១០)
មូលធនសរុប		១៤.៣២២.៣៧៦	៥៨.៨០៤.៤៣២
បំណុល			
កម្ចី	១៣	១១.៩៣៩.៣៨០	៤៨.៦៥២.៩៧៤
បំណុលផ្សេងៗ	១៤	៣៩៧.៧៣៦	១.៦២០.៧៧៤
ពន្ធលើប្រាក់ចំណូលដែលត្រូវបង់	១៨.២	៥.០៤៦	២០.៥៦២
បំណុលសរុប		១២.៣៤២.១៦២	៥០.២៩៤.៣១០
បំណុល និងមូលធនសរុប		២៦.៦៧៤.៥៣៨	១០៨.៦៩៨.៧៤២



របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ

	កំណត់ សម្គាល់	សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)
					(បានកែតម្រូវឡើងវិញ)
ចំណូលការប្រាក់	១៥	២.៩០៤.៩០៣	១១.៧៧០.៦៦៧	១.៤៣៩.៧១៦	៥.៨២៣.៦៥១
ចំណាយការប្រាក់		(៣៩៨.៤៥៦)	(១.៦១៤.៥៤៤)	-	-
ចំណូលការប្រាក់សុទ្ធ		២.៥០៦.៤៤៧	១០.១៥៦.១២៣	១.៤៣៩.៧១៦	៥.៨២៣.៦៥១
ចំណូលផ្សេងៗ	១៦	៣៣៦.៣៦៣	១.៣៦២.៩៤៣	២២២.២៨៣	៨៩៩.១៣៥
ចំណូលប្រតិបត្តិការ		២.៨៤២.៨១០	១១.៥១៩.០៦៦	១.៦៦១.៩៩៩	៦.៧២២.៧៨៦
ចំណាយទូទៅ និងរដ្ឋបាល	១៧	(២.២៩៣.៤៤៤)	(៩.២៩៣.០៣៥)	(១.៥២៨.៤៩៣)	(៦.១៨២.៧៥៤)
សំវិធានធនសម្រាប់សមតុល្យជាមួយធនាគារផ្សេងៗ	៥.២	(១៨.០៥៤)	(៧៣.១៥៥)	(៩.៧៩០)	(៣៩.៦០១)
សំវិធានធនសម្រាប់ឥណទានអាក្រក់និងជាប់សង្ស័យ	៧	(៥៥.៧៦៦)	(២២៥.៩៦៤)	(៤៧.៥០៦)	(១៩២.១៦២)
ប្រាក់ចំណេញមុនបង់ពន្ធ		៤៧៥.៥៤៦	១.៩៦៦.៩១២	៧៦.២១០	៣០៨.២៦៩
ពន្ធលើប្រាក់ចំណូល	១៨.១	(៣៥.៤១២)	(១៤៣.៤៨៩)	(១៧.៦១៦)	(៧១.២៥៧)
ប្រាក់ចំណូលសុទ្ធក្នុងឆ្នាំ		៤៤០.១៣៤	១.៧២៣.៤២៣	៥៨.៥៩៤	២៣៧.០១២
ចំណូលពេញលេញផ្សេងៗ		-	-	-	-
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ		-	(៣៦៩.២៤០)	-	(៩៨.៧៧០)
សរុបចំណូលពេញលេញសម្រាប់ការិយបរិច្ឆេទ		៤៤០.១៣៤	១.៤៥៤.១៨៣	៥៨.៥៩៤	១៣៨.២៤២



[illegible]

របាយការណ៍លំហូរសាច់ប្រាក់

	កំណត់ សម្គាល់	ដុល្លារអាមេរិក	សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ពាន់រៀល (កំណត់សម្គាល់៣.២) (បានកែតម្រូវឡើងវិញ)
សកម្មភាពប្រតិបត្តិការ					
ចំណេញមុនបង់ពន្ធ		៤៧៥.៥៤៦	១.៩២៦.៩១២	៧៦.២១០	៣០៨.២៦៩
និយ័តកម្មសម្រាប់៖					
រំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៤.១០៧	១៦.៦៤២	៣.០៩៥	១២.៥១៩
រំលស់លើទ្រព្យសកម្មអរូបិយ	១០	១៦៧.២០១	៦៧៧.៤៩៨	១១៥.០៦៤	៤៦៥.៤៣៤
សំវិធានធនសម្រាប់ឥណទានសង្ស័យ	៧	៥៥.៧៦៦	២២៥.៩៦៤	៤៧.៥០៦	១៩២.១៦២
សំវិធានសម្រាប់សមតុល្យជាមួយធនាគារផ្សេងៗ	៥.២	១៨.០៥៤	៧៣.១៥៥	៩.៧៩០	៣៩.៦០១
ចំណាយការប្រាក់		៣៩៨.៤៥៦	១.៦១៤.៥៤៤	-	-
ខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		១.៣៥៤	៥.៤៨៦	-	-
ខាត/ចំណេញមិនទាន់ទទួលស្គាល់ លើការប្តូររូបិយប័ណ្ណ		១១.៧៤៦	៤៧.៥៩៥	(១២.៦២៣)	(៥១.០៦០)
ប្រាក់ចំណេញប្រតិបត្តិការ មុនពេលបម្រែបម្រួលដើមទុន		១.១៣២.២៣០	៤.៥៨៧.៧៩៦	២៣៩.០៤២	៩៦៦.៩២៥
បម្រែបម្រួលដើមទុនសុទ្ធ					
បម្រែបម្រួលប្រាក់តម្កល់ដើមទុននៅធនាគារជាតិ		-	-	(២៥០.០០០)	(១.០១១.២៥០)
បម្រែបម្រួលឥណទាន និងបុរេប្រទានទៅអតិថិជន		(១០.៦៥១.៩៣៧)	(៤៣.១៦១.៦៤៩)	(៦.០០៨.១៦៩)	(២៤.៣០៣.០៤៤)
បម្រែបម្រួលទ្រព្យសកម្មផ្សេងៗ		(៤១.៧២៥)	(១៦៩.០៧០)	(៣.៦៨២)	(១៤.៨៩៤)
បម្រែបម្រួលបំណុលផ្សេងៗ		១៧៤.៦០៤	៧០៧.៤៩៥	១២២.៨២២	៤៩៦.៨១៥
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ		(៩.៣៤៦.៨២៨)	(៣៨.០៣៥.៤២៨)	(៥.៨៩៩.៩៨៧)	(២៣.៨៦៥.៤៤៨)
ពន្ធលើប្រាក់ចំណូលដែលបានបង់		(៣២.៨១៦)	(១៣២.៩៧០)	(១៦.១៦១)	(៦៥.៣៧១)
លំហូរសាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ		(៩.៤១៩.៦៤៤)	(៣៨.១៦៨.៣៩៨)	(៥.៩១៦.១៤៨)	(២៣.៩៣០.៨១៩)
សកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៩	(២៤៧.៣៧២)	(១.០០២.៣៥១)	(១៩៩.៦៩២)	(៨០៧.៧៥៤)
ការទិញទ្រព្យសកម្មអរូបិយ	១០	(៧២.៣៥២)	(២៩៣.១៧០)	(២.២០០)	(៨.៨៩៩)
ចំណូលបានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		១៤.៤០០	៥៨.៣៤៩	-	-
លំហូរសាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៣០៥.៣២៤)	(១.២៣៧.១៧២)	(២០១.៨៩២)	(៨១៦.៦៥៣)
សកម្មភាពហិរញ្ញប្បទាន					
ចំណូលបានមកពីកម្ចី		១១.៩៤០.២៨៣	៤៨.៣៨២.០៣២	-	-
ការទូទាត់សងការប្រាក់		(៣៩៥.៩៣៩)	(១.៦០៤.៣៤៥)	-	-
ការបន្ថែមដើមទុន	១១	-	-	៥.០០០.០០០	២០.២២៥.០០០
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន		១១.៥៤៤.៣៤៤	៤៦.៧៧៧.៦៨៧	៥.០០០.០០០	២០.២២៥.០០០
បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់សមមូល		១.៨១៩.៣៧៦	៧.៣៧២.១១២	(១.១១៨.០៤០)	(៤.៥២២.៤៧២)
បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធដើមគ្រា	៥.១	១.០១៥.០៨៥	៤.០៧៨.៦១១	២.១៣៣.១២៥	៨.៦១១.៤២៦
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ		-	៩៩.៧០៦	-	(១០.៣៤៣)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងគ្រា	៥.១	២.៨៣៤.៤៦១	១១.៩៥៦.៤២៩	១.០១៥.០៨៥	៤.០៧៨.៦១១

